



WISCONSIN គីឡូប្រសើរឡើង
ធោយត្តានការដែកជាវី

សុខសប្បយជាង
មានសុខភាពល្អជាង
ស្មាតចាតិតល្អជាង
ល្អប្រលើជាង

WISCONSIN ទៅជា
ត្តានការដែកជាវី

ថ្ងៃទី 5 ខែកញ្ញា 2010



WISCONSIN គីឡូប្រសើរឡើង
ធោយត្តានការដែកជាវី

សុខសប្បយជាង
មានសុខភាពល្អជាង
ស្មាតចាតិតល្អជាង
ល្អប្រលើជាង

WISCONSIN ទៅជា
ត្តានការដែកជាវី

ថ្ងៃទី 5 ខែកញ្ញា 2010



WISCONSIN គីឡូប្រសើរឡើង
ធោយត្តានការដែកជាវី

សុខសប្បយជាង
មានសុខភាពល្អជាង
ស្មាតចាតិតល្អជាង
ល្អប្រលើជាង

WISCONSIN ទៅជា
ត្តានការដែកជាវី

ថ្ងៃទី 5 ខែកញ្ញា 2010

Wisconsin និងទេដាច្បានការដំបូរី នៅថ្ងៃទី 5 ខែកញ្ញា 2010

បន្ទះជាបុរាណិភាគកទៅទីនេះ អ្នកមានរារៈកិច្ចខ្លោះ ដែលត្រូវបានគ្រប់គ្រង ដើម្បីបានស្វែងរកពីការបង្កើតរបស់ខ្លួន។

1. មិនត្រូវមែនចាន់ដាក់កំណើយបាន នៅក្នុងកន្លែងដែលតាត់បានវិញ្ញូយ
 2. ត្រូវធ្វើចុះត្រាការ ចាមទិន្នន័យដែលតាត់បាន នៅក្នុងកន្លែង
 3. ត្រូវជួនធម្មាក់ដែលលើសម្បរប់ ដោយសុភាពរបាយការណ៍
គ្មាយប់ដែកបាន ឬស្ថិតិមានត្រូវដែលខ្សោយបាន
 4. បានឈើលេងមិនបំផើជួនធម្មាក់ដែលលើសម្បរប់
 5. ត្រូវជួនធម្មាក់ដែលនៅតែលើសម្បរប់ ចុះពីហិរញ្ញា
 6. ដើរសិនិជាតិជួនធម្មាក់ប្រាំពេកមិនប្រមូលប្រតិបត្តិតាមម្បរប់
ត្រូវជួរបានការណ៍គ្រាប់បាន

ជនភាសាអក្សរខ្លួនបង្ហាញបានចិត្តស្ថាបន្ទាន់ដែលបានចូរប់ ដោយ
មិនចាត់ពីទានការដើម្បី អាចទិន្នន័យបានទេលពិនិត្យ \$100 ។ អ្នក
នឹងមិនបានទេលពិនិត្យយោះ ដើម្បីសិក្សាអ្នកទាក់ទងក្រោលនីងគារបាល
ក្នុងតំបន់ ដើម្បីស្វើសុំជំនួយក្នុងការប្រតិបត្តិចូរប់ ។ មនុស្សណារា
ដែលបានចូរប់ អាចទិន្នន័យបានទេលពិនិត្យ \$100-250 ។

មានរាយការណ៍ប្រព័ន្ធឌីអូកដកត្បាវិ ដើម្បីលួយចិត្តកំពុងទីទូទៅ ស្ថិតិខ្លួន Wisconsin Tobacco Quit Line តាមលេខ 1-800-QUIT-NOW។

អ្នកនឹងទទួលការប្រើក្សាបោយតែគិតថ្លែ ដែលភាពផ្តល់ខ្លួន
ទៅអ្នកបានលប់ចត ដើម្បីលុបថាអ្នករាយការណ៍ក្នុងវិវឌ្ឍន៍ ។

អ្នកកំណត់ថាគារប្រជុំនឹងសុវត្ថភាពរាជការ ប្រចិតិទិន្នន័យ ឬការ
ធម្មេយ នៅក្នុងគំរូរបស់អ្នក លាំងប៉ាន្តិយបនឹងមកដុំការរួមប៉ា
ជកជានី បានដោយ។

WISCONSIN គិលូប្រសើរឡើង ជាយត្តាន-

www.WIBetterSmokeFree.com

Wisconsin និងទេសចរណការអេក្របាន នៅថ្ងៃទី 5 ខែកក្កដា 2010

បន័ែមជាបច្ចុប្បន្នកម្មការទេវត្រីនេះ អ្នកមានរារ៉ាកិច្ចខ្លះទេ ដែលត្រូវបានគ្រប់គ្រងដោយសារព័ត៌មានមួយចំណែក។

1. មិនត្រូវមេនចានអាក់កំណើយបាតី ទៅក្នុងកន្លែងដែលពាក់បាតីវិញពីយុ
 2. ត្រូវធ្វើច្បាក់ ចាមទិន្នន័យដែលពាក់បាតី ទៅក្នុងកន្លែង
 3. ត្រូវជួនធនាយករដ្ឋបានដើម្បីសម្រាប់ ដោយបុគ្គាសាករណ៍
ឯកសារប៉ាន់កំណើយបាតី ប្រសើរតារាងច្បាក់កំណើយទៅក្នុងកន្លែង
 4. បងិទសេចក្តីថ្លែងជាយករដ្ឋបានដើម្បីសម្រាប់
ឯកសារប៉ាន់កំណើយបាតី ប្រសើរតារាងច្បាក់កំណើយទៅក្នុងកន្លែង
 5. ត្រូវជួនធនាយករដ្ឋបានដើម្បីសម្រាប់ ឯកសារប៉ាន់កំណើយបាតី ប្រសើរតារាងច្បាក់កំណើយទៅក្នុងកន្លែង
 6. បងិទសេចក្តីថ្លែងជាយករដ្ឋបានដើម្បីសម្រាប់
ឯកសារប៉ាន់កំណើយបាតី ប្រសើរតារាងច្បាក់កំណើយទៅក្នុងកន្លែង

ជនលាងម្នាក់ដែលទទួលបានការណ៍ឈុត្រូវដែលបាំពានច្បាប់ ដោយ
មិនចាត់វិធានចាប់ឡើង អាចនឹងផ្លូវបានទទួលបានពីរួយ \$100 ។ អ្នក
នឹងមិនចាប់ទទួលបានពីរួយទេ ហើយសិនជាអ្នកការកំណែនៃគរបាល
ក្នុងគំប់រំ ដើម្បីរួមឱ្យសំនួរយកុងការប្រព័ន្ធបីតិច្ឆ្រាប់ ។ មនុស្សរាលា
ដែលបាំពានច្បាប់ អាចនឹងផ្លូវបានទទួលបានពីរួយ \$100-250 ។

មន្ទីរបានយកសំណួលបំផុតគុណភាពកំណើន ដើម្បីរូលប់សំណើវិតីនូវ
សញ្ញាផែន Wisconsin Tobacco Quit Line ពាមលេខ 1-800-
QUIT-NOW ។

អ្នកនឹងទទួលការប្រើក្រុងដោយតតិតព្រៀង ដែលភាពផ្តល់ឱកសាស្ត្រអក្សរាលបំផុត ដើម្បីលុបជាការងារក្នុងវិវាទីនយោ។

អ្នកក៏អាចទាក់ទងត្រូវស្ថាបនុយខ្លាងពាណិជ្ជកម្មណ៍ បើតិចិថិកសុវត្ថភាព
ណាយកម្មយ និងតំបន់របស់អ្នក លំកប់ជំនួយប៉ូមកុងការណែនា
ដីជាប្រឈរ បានដោយ។

WISCONSIN គិលូប្រសើរឡើង ជាយត្តាស-ការដករី

www.WIBetterSmokeFree.com

Wisconsin នឹងមេដាត្យការដែកបាន
នៅថ្ងៃទី 5 ខែកក្កដា 2010

បង់ជាប្រព័ន្ធលិកម្មាក់នៅទីនេះ អ្នកមានរារៈភីចុះខ្លះៗ ដែលត្រូវ
ប្រពិបត្តិតាមច្បាប់ចិត្តនេះ ។

1. មិនត្រូវមែនចានភកកំពង់យុទ្ធឌ នៅក្នុងកន្លែងតែដែកកំពង់បានទៀត
 2. ត្រូវធ្វើចិត្តប្រាកដ ថាមានសញ្ញាតគឺកំពង់បាន នៅក្នុងកន្លែង
 3. ផ្សេងៗជនធម្មករដែលបានបញ្ជាប់ ដោយស្ថាប់កំបាត់
ឲ្យបានបំផុត ឬស្ថាប់កំបាត់ទៀតដែលបានបញ្ជាប់
 4. បងីលេសមិនបំផុតជនធម្មកដែលបានបញ្ជាប់
 5. ផ្សេងៗជនធម្មកដែលនៅតែបានបញ្ជាប់ ឲ្យចេញពីបិរិយណា
 6. បើសិនិជាតិជនធម្មកប្រព័ន្ធគិម្របតិបត្តិតាមច្បាប់
គ្រាប់រាយការណ៍ដែលក្នុងតំបន់

ជនណាម្ខាក់ដែលទទួលបានការបើមុនស្ថិដែលបំពេញចរ្បាប់ ដោយ
មិនចាត់វិធានការអ្នក ភាពខិត្តត្រូវបានទទួលពិនិត្យ \$100 ។ អ្នក
នឹងមិនបានទទួលពិនិត្យឡើង ហើយនិងជាអ្នកទាក់ទងក្រសួងនីតិវឌ្ឍន៍
ក្នុងតំបន់ ដើម្បីស្វែងរកដំនួនយកុងការប្រពិបត្តិថ្មីប៉ាប់ ។ មនុស្សណាភាព
ដែលបំពេញចរ្បាប់ ភាពខិត្តត្រូវបានទទួលពិនិត្យ \$100-250 ។

មន្ទីរបានយកដំណឹងជាបន្ទូលសំរាប់អ្នកជកថានី ដើម្បីយកបែងកំណើន គិត្យា
សំណុះទៅ Wisconsin Tobacco Quit Line ពាមិលខ 1-800-
QUIT-NOW ។

អ្នកនឹងទទួលរាយប្រក្បាសដែលត្រូវបានបញ្ជាក់ថា សេដ្ឋកិច្ចផ្តល់ខ្លួន

អ្នកគោរពនាក់ទៅនឹងក្រសួងសុខភាពសាធារណៈ: ប្រធិនិកសុខភាព
នាយកដ្ឋាន និងអគ្គនាយកដ្ឋាន និងអគ្គនាយកដ្ឋាន និងអគ្គនាយកដ្ឋាន

ធនក់បារី បានដែរ ។

WISCONSIN តីល្បូប្រសើរឡើង ជាយត្តាស- ការដែកឱ្យ

www.WIBetterSmokeFree.com

WISCONSIN គិលូប្រសើរជាន់ ដោយត្រាសការដក់បារី

ទីកន្លែងដែលត្រានការដក់បារី រួមមាន :

- ហាចនីយសុវត្ថារ, ហាចនីយអង្គន, និងក្តីបងកដន, រួមទាំងក្រុមបំពើយោចា (VFW, American Legion ជាផីម)
- ទីការអង្គនក្នុងភាគរ, រួមទាំងការិយាល័យ, ស្ថាប័ននាទុ, និងហាងទំនិញ
- បន្ទប់សណ្ឌារាជ/ផ្ទះសំណាក់, កន្លែងផ្តល់ថ្វីសំណាក់និងភាហារ ពេលព្រឹក, ទីស្សាក់ការប្រើប្រាស់ផ្សេងៗទៀត, និងទីកន្លែងទូទៅនៃភាគរដ្ឋ: លើឯង
- យាយដីនិងសាធារណៈ: រួមទាំងទ្វានភាក់សី
- រ៉ូយ៉ូឡូធីការ ឬសិនជាមានមនុស្សដីរ៉ូយ៉ូឡូលើសពីម្នាក់
- ការិយាល័យនៅផ្ទះ: ដែលមានអតិថិជនបូបុត្រូលិក ក្រោពីម្នាក់សំនៅ
- ស្ថាប័នការអប់រំសាធារណៈ: និងភាគន, សវន្យាន, និងរដ្ឋុសាយ
- បន្ទប់ប្រជុំដែលបើកសំរាប់សាធារណៈ, រួមទាំង AA, NA ជាផីម
- បរិណែណីថែទាំក្រុង, ស្ថាប័នថែទាំសុវត្ថារ, និងត្និនិក
- រដ្ឋុសាយកីឡាក្រប់ប្រពេទទាំងអស់, រួមទាំងមណ្ឌលលេខធម្មូល, កន្លែងដីរោគ, ភាគនៃហេលិធនជាផីម (ក្នុមទាំង រដ្ឋុសាយចំពោះ Miller Park, Lambeau Field ជាផីម)

ច្បាប់រដ្ឋុមិនដក់បញ្ជីការដក់បារី តូនទីកន្លែងនៅខាងក្រោមនេះ :

- រដ្ឋុសាយកីឡាក្រប់ប្រពេទទាំងអស់, រួមទាំងមណ្ឌលលេខធម្មូល, កន្លែងដីរោគ, ភាគនៃហេលិធនជាផីម (ក្នុមទាំង រដ្ឋុសាយចំពោះ Miller Park, Lambeau Field ជាផីម)

WISCONSIN គិលូប្រសើរជាន់ ដោយត្រាសការដក់បារី

ទីកន្លែងដែលត្រានការដក់បារី រួមមាន :

- ហាចនីយសុវត្ថារ, ហាចនីយអង្គន, និងក្តីបងកដន, រួមទាំងក្រុមបំពើយោចា (VFW, American Legion ជាផីម)
- ទីការអង្គនក្នុងភាគរ, រួមទាំងការិយាល័យ, ស្ថាប័ននាទុ, និងហាងទំនិញ
- បន្ទប់សណ្ឌារាជ/ផ្ទះសំណាក់, កន្លែងផ្តល់ថ្វីសំណាក់និងភាហារ ពេលព្រឹក, ទីស្សាក់ការប្រើប្រាស់ផ្សេងៗទៀត, និងទីកន្លែងទូទៅនៃភាគរដ្ឋ: លើឯង
- យាយដីនិងសាធារណៈ: រួមទាំងទ្វានភាក់សី
- រ៉ូយ៉ូឡូធីការ ឬសិនជាមានមនុស្សដីរ៉ូយ៉ូឡូលើសពីម្នាក់
- ការិយាល័យនៅផ្ទះ: ដែលមានអតិថិជនបូបុត្រូលិក ក្រោពីម្នាក់សំនៅ
- ស្ថាប័នការអប់រំសាធារណៈ: និងភាគន, សវន្យាន, និងរដ្ឋុសាយ
- បន្ទប់ប្រជុំដែលបើកសំរាប់សាធារណៈ, រួមទាំង AA, NA ជាផីម
- បរិណែណីថែទាំក្រុង, ស្ថាប័នថែទាំសុវត្ថារ, និងត្និនិក
- រដ្ឋុសាយកីឡាក្រប់ប្រពេទទាំងអស់, រួមទាំងមណ្ឌលលេខធម្មូល, កន្លែងដីរោគ, ភាគនៃហេលិធនជាផីម (ក្នុមទាំង រដ្ឋុសាយចំពោះ Miller Park, Lambeau Field ជាផីម)

ច្បាប់រដ្ឋុមិនដក់បញ្ជីការដក់បារី តូនទីកន្លែងនៅខាងក្រោមនេះ :

- រដ្ឋុសាយកីឡាក្រប់ប្រពេទទាំងអស់, រួមទាំងមណ្ឌលលេខធម្មូល, កន្លែងដីរោគ, ភាគនៃហេលិធនជាផីម (ក្នុមទាំង រដ្ឋុសាយចំពោះ Miller Park, Lambeau Field ជាផីម)

WISCONSIN គិលូប្រសើរជាន់ ដោយត្រាសការដក់បារី

ទីកន្លែងដែលត្រានការដក់បារី រួមមាន :

- ហាចនីយសុវត្ថារ, ហាចនីយអង្គន, និងក្តីបងកដន, រួមទាំងក្រុមបំពើយោចា (VFW, American Legion ជាផីម)
- ទីការអង្គនក្នុងភាគរ, រួមទាំងការិយាល័យ, ស្ថាប័ននាទុ, និងហាងទំនិញ
- បន្ទប់សណ្ឌារាជ/ផ្ទះសំណាក់, កន្លែងផ្តល់ថ្វីសំណាក់និងភាហារ ពេលព្រឹក, ទីស្សាក់ការប្រើប្រាស់ផ្សេងៗទៀត, និងទីកន្លែងទូទៅនៃភាគរដ្ឋ: លើឯង
- យាយដីនិងសាធារណៈ: រួមទាំងទ្វានភាក់សី
- រ៉ូយ៉ូឡូធីការ ឬសិនជាមានមនុស្សដីរ៉ូយ៉ូឡូលើសពីម្នាក់
- ការិយាល័យនៅផ្ទះ: ដែលមានអតិថិជនបូបុត្រូលិក ក្រោពីម្នាក់សំនៅ
- ស្ថាប័នការអប់រំសាធារណៈ: និងភាគន, សវន្យាន, និងរដ្ឋុសាយ
- បន្ទប់ប្រជុំដែលបើកសំរាប់សាធារណៈ, រួមទាំង AA, NA ជាផីម
- បរិណែណីថែទាំក្រុង, ស្ថាប័នថែទាំសុវត្ថារ, និងត្និនិក
- រដ្ឋុសាយកីឡាក្រប់ប្រពេទទាំងអស់, រួមទាំងមណ្ឌលលេខធម្មូល, កន្លែងដីរោគ, ភាគនៃហេលិធនជាផីម (ក្នុមទាំង រដ្ឋុសាយចំពោះ Miller Park, Lambeau Field ជាផីម)

ច្បាប់រដ្ឋុមិនដក់បញ្ជីការដក់បារី តូនទីកន្លែងនៅខាងក្រោមនេះ :

- រដ្ឋុសាយកីឡាក្រប់ប្រពេទទាំងអស់, រួមទាំងមណ្ឌលលេខធម្មូល, កន្លែងដីរោគ, ភាគនៃហេលិធនជាផីម (ក្នុមទាំង រដ្ឋុសាយចំពោះ Miller Park, Lambeau Field ជាផីម)

WISCONSIN ទៅជាត្រាស—ការដក់បារី

ថ្ងៃទី 5 ខែកក្កដា 2010

WISCONSIN ទៅជាត្រាស—ការដក់បារី

ថ្ងៃទី 5 ខែកក្កដា 2010